



**ប្រាំឆ្នាំ បេស ស.ត.វ**

**និងទិសដៅនាពេលអនាគត**

ស៊ុង វិនទី

សាលាក្រឹមន្តរដ្ឋបាល



# បាតិកា

- សមិទ្ធិផលសំខាន់ៗក្នុងឆ្នាំ២០១៧
- បញ្ហាប្រឈម និងដំណោះស្រាយ
- សមិទ្ធិផលក្នុងរយៈពេលប្រាំឆ្នាំរបស់ ស.ភ.វ
- ទិសដៅនាពេលអនាគត

# សមិទ្ធិផលសំខាន់ៗក្នុងឆ្នាំ ២០១៧ របស់ ស.ក.រ

- សមិទ្ធិផលក្នុងការអភិវឌ្ឍន៍ស្ថាប័ន
- សមិទ្ធិផលលើហេដ្ឋារចនាសម្ព័ន្ធ
- សមិទ្ធិផលផ្នែកសង្គម និងទំនាក់ទំនងសាធារណៈ

# សមិទ្ធិផលក្នុងការអភិវឌ្ឍន៍ស្ថាប័ន





# សមិទ្ធិផលលើការប្រឡងជ្រើសរើស

- ការប្រឡងជ្រើសរើសសិស្សមន្ត្រីជាន់ខ្ពស់ដំណាក់កាលទី១០
- លទ្ធផលនៃការប្រឡងត្រូវបានប្រកាសក្នុងរយៈពេលយ៉ាងខ្លី ទោះបីជាមានការប្រលងដល់បីដំណាក់កាល

# សមិទ្ធិផលលើការប្រឡូងជ្រើសរើស

- កម្មសិក្សាការីទាំងអស់ត្រូវឆ្លងកាត់ ការប្រលងត្រួតពិនិត្យសមត្ថភាព
- កម្មសិក្សាដែលមកសិក្សា សុទ្ធតែជាកម្មសិក្សាដែលមានបំណងពិតប្រាកដ

# លទ្ធផលដែលទទួលបាន

- ការបណ្តុះបណ្តាលដំបូង៖ សិស្សមន្ត្រីជាន់ខ្ពស់ជំនាន់ទី១០ បានចំនួន ៦០ នាក់
- ការបណ្តុះបណ្តាលបន្ត៖ កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់ ៣០៣ នាក់ និងកម្មសិក្សាការីមន្ត្រីមធ្យម ១០៧ នាក់



# ការបណ្តុះបណ្តាលបង្រៀនរាល់ការក្របខណ្ឌថ្មី ២០១៦

- បណ្តុះបណ្តាលបានបួនវគ្គ មានចំនួនសិក្ខាកាម៧១០នាក់



# សមិទ្ធិផលនៃការអភិវឌ្ឍន៍កម្មវិធីសិក្សា

- រៀបចំសិក្ខាសាលាពិគ្រោះយោបល់ ជាមួយរាល់អ្នកពាក់ព័ន្ធទាំងអស់ ( Stakeholders )
- ប្រជុំពិភាក្សាជាមួយតំណាងក្រសួងស្ថាប័នពាក់ព័ន្ធ
- ការប្រជុំពិភាក្សាលើការបង្កើតគ្រូបង្គោល

# សមិទ្ធិផលផ្លែកសន្តម វប្បធម៌


- ការបណ្តុះគំនិតឲ្យចូលរួមក្នុងសកម្មភាពសង្គម
- កម្មវិធីសប្បុរសធម៌ជួយដល់កាកបាទក្រហម និងមន្ទីរពេទ្យ
- កម្មវិធីប្រកួតកីឡាពានរង្វាន់សាលាកូមិទ្ធរដ្ឋបាល
- ការដាំដើមឈើ
- ការសិក្សាពីព្រះធម៌

# សមិទ្ធិផលលើហេដ្ឋារចនាសម្ព័ន្ធ

- ជួសជុលកែលម្អអគារសិក្សា
- កែលម្អបរិវេណសាលា
- បំពាក់សម្ភារៈសិក្សា និងបង្រៀន
- ជួសជុល និងកែលម្អថ្នាក់រៀន និងបន្ទប់ធ្វើការ

# សមិទ្ធិផលលើហេដ្ឋារចនាសម្ព័ន្ធ

- ការសាងសង់អគារថ្មីបន្ថែម
- ការសាងសង់ស្ថាប័នប្រាមុខបួន
- គម្រោងកែលំអរស្រះទឹក
- ការបំពាក់អំពូលប្រើពន្លឺព្រះអាទិត្យ



# សមិទ្ធិផលលើការកសាងធនធានមនុស្ស

- បញ្ជូនមន្ត្រី និងថ្នាក់ដឹកនាំសាលា ទៅចូលរួមវគ្គបណ្តុះបណ្តាល និងសិក្ខាសាលា នៅបរទេស ( ជប៉ុន, កូរ៉េ, សិង្ហបុរី, ថៃ ។ល។ )
- បញ្ជូនមន្ត្រី និងថ្នាក់ដឹកនាំសាលា ចូលរួមវគ្គបណ្តុះបណ្តាលក្នុងស្រុក
- រៀបចំតារាងពណ័នាមុខតំណែង និងបែងចែកភារកិច្ចចាប់ពីមន្ត្រី ដល់ថ្នាក់ដឹកនាំសាលា
- ផ្តល់ជូននូវ ឯកសណ្ឋាន/ ផ្លាកឈ្មោះ និងផ្លាកសញ្ញាសាលា សម្រាប់មន្ត្រីសាលាទាំងអស់

# សមិទ្ធិផលផ្លែកន្សៃកំណែសម្រួលសាធារណៈ



# កិច្ចសហការណ៍ជាមួយក្រសួងស្ថាប័នជាតិ

- សិក្ខាកាមជាមន្ត្រីក្រសួងបរិស្ថានចំនួន ៦៥ នាក់ បានទទួលការបណ្តុះបណ្តាលរយៈពេល ២៤០ ម៉ោង (៤០នាក់មកពីថ្នាក់ជាតិ និង២៥នាក់មកពីថ្នាក់ក្រោមជាតិ)។
- វគ្គបណ្តុះបណ្តាលគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សារាជធានីភ្នំពេញ នៃក្រសួង អ.យ.ក៖ បណ្តុះបណ្តាលបានពីវគ្គ មានសិក្ខាកាមចំនួន ២៥៧នាក់ (រយៈពេលសិក្សា ១២៥ម៉ោង)



# វគ្គបណ្តុះបណ្តាលអភិបាលនៃគណៈអភិបាលរាជ ធានី ខេត្ត អគ្គនាយក និងអគ្គលេខាធិការ

- សិក្ខាកាមចូលរួមមានចំនួន ៩៩ នាក់ (ស្ត្រី ១៧ នាក់)
- សហការណ៍ជាមួយ Civil Service College របស់សិង្ហបុរី



# កិច្ចសហការណ៍ជាមួយស្ថាប័ន អង្គការអន្តរជាតិ

- ចុះអនុស្សរណៈនៃការយោគយល់គ្នា ( NIDA Thailand )
- ជំនាញការមកពីអង្គការ KOICA
- ចូលរួមវគ្គបណ្តុះបណ្តាលនៅសិង្ហបុរី ជប៉ុន កូរ៉េ ថៃ ។ល។
- ទស្សនកិច្ចសិក្សាវិទ្យាស្ថានបណ្តុះបណ្តាល មន្ត្រីនៅព្រះរាជាណាចក្រថៃ និងម៉ាឡេស៊ី



# ការប្រឈម និងដំណោះស្រាយ

- ហេដ្ឋារចនាសម្ព័ន្ធ
- ធនធានមនុស្ស
- ធនធានសម្ភារៈ

ដំណោះស្រាយ


# សមិទ្ធិផលរយៈពេលវែង របស់ ស.វ.វ

- ការអភិវឌ្ឍន៍ស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធ
- ទំនាក់ទំនងសាធារណៈ

# សមិទ្ធិផលបណ្តុះបណ្តាលដំបូង ២០១៣ ដល់ ២០១៧

បណ្តុះបណ្តាលដំបូង


បរិយាយ	សិស្សមន្ត្រី ជាន់ខ្ពស់	សិស្សមន្ត្រី ក្រុមការ	មន្ត្រី ក្របខណ្ឌ
២០១៣	60	61	
២០១៤	59		
២០១៥	59	55	
២០១៦	57		
២០១៧	57	101	710



# សមិទ្ធិផលបណ្តុះបណ្តាលបន្ត ២០១៣ ដល់ ២០១៧

បណ្តុះបណ្តាលបន្ត  
( រយៈពេលវែង )


បរិយាយ	វិក្រិតការ មន្ត្រីជាន់ខ្ពស់	វិក្រិតការ មន្ត្រីមធ្យម
២០១៣	៩៩	៧០
២០១៤	៩៥	៨២
២០១៥	១១៥	៨៣
២០១៦	៣៧១	១១៧
២០១៧	៣១០	១០៨



# សមិទ្ធិផលបណ្តុះបណ្តាលបន្ត ២០១៣ ដល់ ២០១៧

បណ្តុះបណ្តាលបន្ត  
(រយៈពេលខ្លី)

បរិយាយ	បរិស្ថាន	ទេសចរណ៍	អគ្គនាយក អភិបាល	ថ្នាក់ដឹកនាំ ជាស្រ្តី	គណៈគ្រប់គ្រង គ្រឹះស្ថានអប់រំ
២០១៣					
២០១៤	៤០				
២០១៥	៩០	៤៨		៨៣	
២០១៦	២២		១៦៦		
២០១៧	១៤០		៩៩		២៥៧



# សមិទ្ធិផលអភិវឌ្ឍន៍ស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធ

- ការជួសជុលកែលម្អអគារសិក្សា បរិវេណសាលា និងសួនច្បារ
- ការសាងសង់អគារថ្មី
- ការសាងសង់ស្ថូបព្រហ្មមុខបួន
- គម្រោងកែលម្អស្រះទឹក



# សមិទ្ធិផលអភិវឌ្ឍន៍ស្ថាប័ន និងហេដ្ឋារចនាសម្ព័ន្ធ

- ការកែប្រែ និងអភិវឌ្ឍន៍កម្មវិធីសិក្សា
- ការបង្កើតវគ្គបណ្តុះបណ្តាលថ្មីៗដើម្បីឆ្លើយតបតាមតម្រូវការ

# សមិទ្ធិផលទំនាក់ទំនងសាធារណៈ

- ការបណ្តុះគំនិតឲ្យចូលរួមក្នុងសកម្មភាពសង្គម
- កម្មវិធីសប្បុរសធម៌ជួយដល់កាកបាទក្រហម និងមន្ទីរពេទ្យ
- កម្មវិធីប្រកួតកីឡាពានរង្វាន់សាលាកូមិទ្ធរដ្ឋបាល
- ការដាំដើមឈើ

# ទិសដៅវិទ្យាសាស្ត្រអនុវត្ត

# ទិសដៅផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង អភិវឌ្ឍន៍ស្ថាប័ន

- បន្តអនុវត្តសកម្មភាពបន្តពង្រឹង
- ដាក់ឱ្យអនុវត្តកម្មវិធី “មន្ត្រីរូបសំសាលាកម្មវិធីរដ្ឋបាល”
- បង្កើតជាដំណើរការនូវក្រុមគ្រូបង្គោលសម្រាប់សាលា
- កម្មវិធីផ្តល់អាហារូបករណ៍ដល់មន្ត្រីសាលា


# ទិសដៅផ្នែកហេដ្ឋារចនាសម្ព័ន្ធ និង អភិវឌ្ឍន៍ស្ថាប័ន

- ការចុះឈ្មោះតាម ONLINE
- តើឯកឧត្តមលោកជំទាវ លោកលោកស្រីអ្នកនាងកញ្ញាយល់ ថា ការចុះឈ្មោះតាមONLINE មានលក្ខណៈបែបណាដែរ?
- សូមឯកឧត្តមលោកជំទាវ លោកលោកស្រី អ្នកនាងកញ្ញា មេត្តាផ្តល់ជាមតិយោបល់។

# Go to [www.menti.com](http://www.menti.com) and use the code 95 36 67



ហេតុអ្វីទើបឯង លោកជំទាវ លោកលោកស្រីគិតថាពិបាកជាងមុន




1

Grab your phone

[www.menti.com](http://www.menti.com)


2

Go to [www.menti.com](http://www.menti.com)



3

Enter the code 95 36 67 and vote!



# ទិសដៅផ្នែកទំនាក់ទំនងសាធារណៈ

- សហការណ៍ជាមួយដៃគូអភិវឌ្ឍន៍
- សហការណ៍ជាមួយប្រទេសជាមិត្ត
- ធ្វើទស្សនកិច្ចសិក្សាទៅគ្រឹះស្ថានបណ្តុះបណ្តាល ដែលមានលក្ខណៈប្រហាក់ប្រហែលនឹង ស.ភ.វ នៅក្នុងតំបន់
- ចូលរួមវគ្គបណ្តុះបណ្តាល និងបង្រៀនសមត្ថភាព

The logo of the University of Cambodia is a diamond-shaped emblem. At the top is a sunburst with rays. Below it is a tiered umbrella (parasol) with Khmer script above and below it. The center features a book. At the bottom is a lotus flower with Khmer script below it. The entire emblem is set against a light blue background with decorative circuit-like lines in the corners.

**ស្នូមអង្គការ  
និងស្នូមអង្គការព្រឹទ្ធសភា  
ស្រ្តីក្នុងជោយសេចក្តីអភិវឌ្ឍន៍**